

សំណើអត្រាតម្លៃលំនៅដ្ឋានឆ្នាំ 2023-2024 សម្រាប់សេវាប្រើប្រចាំថ្ងៃ របស់សាធារណជននៃទីក្រុងតាកូម៉ា (Tacoma Public Utilities)

យើងបង្ហាញថវិកាឆ្នាំ 2023-2024 របស់យើង សម្រាប់ការអនុម័តលើក្រុមប្រឹក្សានៃសេវាប្រើប្រចាំថ្ងៃរបស់សាធារណជន (Public Utility Board) និងក្រុមប្រឹក្សាទីក្រុងតាកូម៉ា (Tacoma City Council) នៅរដូវស្លឹកឈើជ្រុះនេះ។ សំណើរបស់យើងរួមមានការកែសម្រួលអត្រាតម្លៃថាមពលទីក្រុងតាកូម៉ា (Tacoma Power) និងទឹកទីក្រុងតាកូម៉ា (Tacoma Water)។

ក្រុមប្រឹក្សាទីក្រុងតាកូម៉ា (Tacoma City Council) នឹងពិនិត្យមើលសំណើអត្រាតម្លៃសេវាកម្មបរិស្ថាន (ទឹកកាកសំណល់ កាកសំណល់រឹង និងទឹកខ្យល់ព្យុះ) បន្ទាប់ពីទទួលបានអនុសាសន៍ពីគណៈកម្មការសេវាកម្មបរិស្ថាន (Environmental Services Commission)។



Tacoma Power

ការកើនឡើងជាមធ្យម៖ 3.9% នៅឆ្នាំ 2023; 3.9% នៅឆ្នាំ 2024

- ការកើនឡើងជាមធ្យមប្រចាំខែ \$3.70 ដុល្លារនៅឆ្នាំ 2023*
- ការកើនឡើងជាមធ្យមប្រចាំខែ \$3.70 ដុល្លារនៅឆ្នាំ 2024*

អត្រាតម្លៃចូលជាធរមាននៅខែមេសាជារៀងរាល់ឆ្នាំ។



Tacoma Water

ការកើនឡើងជាមធ្យម៖ 4.2% នៅឆ្នាំ 2023; 4.2% នៅឆ្នាំ 2024

- ការកើនឡើងជាមធ្យមប្រចាំខែ \$1.73 ដុល្លារនៅឆ្នាំ 2023 (នៅក្នុងទីក្រុងតាកូម៉ា City of Tacoma)
- ការកើនឡើងជាមធ្យមប្រចាំខែ \$1.80 ដុល្លារនៅឆ្នាំ 2024 (នៅក្នុងទីក្រុងតាកូម៉ា City of Tacoma)
- ការកើនឡើងជាមធ្យមប្រចាំខែ \$2.05 ដុល្លារនៅឆ្នាំ 2023 (នៅក្រៅទីក្រុងតាកូម៉ា City of Tacoma)*
- ការកើនឡើងជាមធ្យមប្រចាំខែ \$2.11 ដុល្លារនៅឆ្នាំ 2024 (នៅក្រៅទីក្រុងតាកូម៉ា City of Tacoma)*

អត្រាតម្លៃចូលជាធរមាននៅខែមករាជារៀងរាល់ឆ្នាំ។

*អត្រាតម្លៃនៅសាកលវិទ្យាល័យ (University Place) មានកម្រិតខ្ពស់ជាងបន្តិចដោយសារតែការបង់ពន្ធលើសេវាប្រើប្រចាំថ្ងៃ 6% ពីទីក្រុង (City of U.P.)។



សេវាកម្មបរិស្ថាន



ទឹកខ្យល់ព្យុះ

ការកើនឡើងជាមធ្យម៖ 6.6% នៅឆ្នាំ 2023; 6.7% នៅឆ្នាំ 2024

- ការកើនឡើងជាមធ្យមប្រចាំខែដែលជាការចាប់ផ្តើម \$1.81 ដុល្លារនៅឆ្នាំ 2023
- ការកើនឡើងជាមធ្យមប្រចាំខែដែលជាការចាប់ផ្តើម \$1.96 ដុល្លារនៅឆ្នាំ 2024



ទឹកកាកសំណល់

ការកើនឡើងជាមធ្យម៖ 8.3% នៅឆ្នាំ 2023; 7.5% នៅឆ្នាំ 2024

- ការកើនឡើងជាមធ្យមប្រចាំខែដែលជាការចាប់ផ្តើម \$4.88 ដុល្លារនៅឆ្នាំ 2023
- ការកើនឡើងជាមធ្យមប្រចាំខែដែលជាការចាប់ផ្តើម \$4.81 ដុល្លារនៅឆ្នាំ 2024



កាកសំណល់សារធាតុរឹង

ការកើនឡើងជាមធ្យម៖ 4.4% នៅឆ្នាំ 2023; 4.4% នៅឆ្នាំ 2024

- ការកើនឡើងជាមធ្យមប្រចាំខែដែលជាការចាប់ផ្តើម \$2.16 ដុល្លារនៅឆ្នាំ 2023
- ការកើនឡើងជាមធ្យមប្រចាំខែដែលជាការចាប់ផ្តើម \$2.26 ដុល្លារនៅឆ្នាំ 2024

អត្រាតម្លៃចូលជាធរមាននៅខែមករាជារៀងរាល់ឆ្នាំ។

អត្រាតម្លៃទាំងនេះ គឺជាការចាប់ផ្តើម ហើយអាចកំណត់ការផ្លាស់ប្តូរបាន។



ហេតុអ្វីត្រូវកែតម្រូវអត្រាតម្លៃ ?

ការចំណាយកើនឡើងពីអតិថិជន គឺជាកត្តាចម្បងដែលមានផលប៉ះពាល់ដល់អត្រាតម្លៃរបស់យើងសម្រាប់ឆ្នាំ 2023 និង 2024។ អត្រាតម្លៃរបស់យើងចេញថ្លៃការចំណាយលើការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព ភាពជឿជាក់ ការថែរក្សាប្រព័ន្ធរបស់យើង ការការពារធនធានធម្មជាតិនៅជិតកន្លែងរបស់យើង ការគោរពតាមបទប្បញ្ញត្តិ និងការវិនិយោគលើការធ្វើឱ្យប្រសើរឡើងដែលកែលម្អសេវាកម្មរបស់អ្នក។

នៅខណៈពេលយើងធ្វើការគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីរក្សាការចំណាយឆ្នាំក្រោយនេះនោះ ការចំណាយកើនឡើងរបស់យើងមានសារៈសំខាន់គ្រប់គ្រាន់ដែលអត្រាតម្លៃរបស់យើងក៏ត្រូវកែតម្លៃឡើងផងដែរ ដើម្បីចេញថ្លៃការចំណាយ។ តាមរយៈអត្រាតម្លៃកើនឡើងបន្តិចម្តងៗតាមពេលវេលានោះ យើងអាចទប់ស្កាត់ការកើនឡើងដ៏ច្រើននៅខណៈពេលនៅតែផ្តល់ជូនសេវាកម្មដែលលោកអ្នកពឹងផ្អែកលើនោះ។

បង្កើនលើការចំណាយពីអតិថិជន

ដូចជាអតិថិជនរបស់យើងដែរ យើងកំពុងមានបញ្ហាការចំណាយកើនឡើងសម្រាប់ឧបករណ៍ ប្រេងឥន្ធនៈ ការចំណាយផ្ទាល់ខ្លួននិងការចំណាយផ្សេងៗទៀត។

កង្វះបណ្តាញផ្គត់ផ្គង់

ការពន្យារពេល និងបញ្ហាលំបាកចំពោះការទិញឧបករណ៍ ក៏បណ្តាលឱ្យមានការចំណាយកើនឡើង និងធនធានមានកំណត់ផងដែរ។

គម្រោងដែលបានពន្យារពេល

យើងបានកាត់បន្ថយការចំណាយនៅអំឡុងពេលជំងឺកត្តាតដោយការពន្យារពេលគម្រោងថែទាំដែលឥឡូវនេះត្រូវបន្តដំណើរការ។

ផលប៉ះពាល់នៃកូវីត COVID-19

នៅអំឡុងពេលជំងឺកត្តាត យើងបានកាត់បន្ថយថវិកា និងការបង្កើនអត្រាតម្លៃរបស់យើងសម្រាប់ឆ្នាំ 2021 និង 2022។ អតិថិជនជាច្រើននាក់ក៏មានតុល្យភាពទឹកប្រាក់ដែលមិនទាន់សងបន្ទាប់ពីជំងឺកត្តាត។

ជំនួយសម្រាប់ការបង់ប្រាក់ដែលបានបង្កើន

ដើម្បីជួយអតិថិជនរបស់យើងដែលមានបញ្ហាលំបាកក្នុងការទូទាត់វិក្កយបត្ររបស់ពួកគេ យើងនឹងពង្រីកកម្មវិធីជំនួយរបស់យើងសម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផងដែរ។

- អតិថិជនកាន់តែច្រើនអាចបំពេញតម្រូវការទាមទារសិទ្ធិទទួលបាន។
- គ្រួសារមានប្រាក់ចំណូលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលបានជំនួយកើនឡើងរហូតដល់ \$888 ដុល្លារជាម្តងរាល់ឆ្នាំ។ ចំនួនទឹកប្រាក់ជំនួយអាស្រ័យទៅលើចំនួនសេវាប្រើប្រាស់ដែលអតិថិជនទទួលបាន។
- មូលនិធិជំនួយនឹងចេញថ្លៃភាគច្រើននៃការកើនឡើងអត្រាតម្លៃនៅឆ្នាំ 2023 និង 2024។

យើងខ្ញុំសង្ឃឹមថាជំនួយដែលបានបង្កើននេះ នឹងជួយអ្នកដែលត្រូវការជំនួយបំផុត។

តើយើងដោះស្រាយតាមសមធម៌ដោយរបៀបណានៅពេលមានការធ្វើផែនការអត្រាតម្លៃ

- ការផ្តល់ជូនកម្មវិធីជំនួយការទូទាត់សម្រាប់អ្នកដែលត្រូវការ។
- ការផ្តល់សេវាកម្មដែលមានសមធម៌ដល់អតិថិជន និងភ្ញៀវ។
- ការធ្វើការងារដើម្បីបង្ហាញសហគមន៍ដែលយើងបម្រើការងារដោយការជួល និងការរក្សាបុគ្គលិកចម្រុះ។
- ការសម្របសម្រួលជាមួយក្រុមសហគមន៍ ដើម្បីចែករំលែកព័ត៌មាន។

របៀបដែលយើងខ្ញុំគ្រប់គ្រងការចំណាយ និងតម្លៃសមរម្យ

យើងដឹងថាអត្រាតម្លៃមានផលប៉ះពាល់ដល់លោកអ្នក។ យើងខ្ញុំខិតខំប្រឹងប្រែងដើម្បីរក្សាការចំណាយរបស់យើងឱ្យធ្លាក់ចុះ ដែលរក្សាអត្រាតម្លៃរបស់យើងមួយចំនួនមានកម្រិតទាបបំផុតនៅក្នុងប្រទេស និងអាចមានតម្លៃសមរម្យថែមទៀតសម្រាប់បុគ្គលគ្រប់រូបនៅក្នុងសហគមន៍របស់យើង។

- ការចំណាយលើបរិក្ខារ - យើងខ្ញុំស្វែងរកវិធីដែលមានតម្លៃថោក ដើម្បីជួសជុល ឬទិញឧបករណ៍។
- ការចំណាយលើបុគ្គលិក - យើងខ្ញុំពិនិត្យមើលមុខងារដែលបើកចំហ ដើម្បីកំណត់អាទិភាពនៅពេល និងកន្លែងដែលត្រូវដាក់ជំនួស ឬបន្ថែមបុគ្គលិក។
- កម្មវិធីជំនួយការទូទាត់ប្រាក់ - អតិថិជនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មូលនិធិបន្ថែម។
- ធនធានទូទាត់ប្រាក់ថ្មី - យើងខ្ញុំបានបន្ថែមឧបករណ៍ដែលប្រសើរជាងមុនទៅប្រព័ន្ធគណនីអនឡាញរបស់យើង។

របៀបគ្រប់គ្រងវិក្កយបត្រសេវាប្រើប្រាស់ថែរក្សាបង្កើន

- ការចេញវិក្កយបត្រថវិកាអាចជួយលោកអ្នកក្នុងការគ្រប់គ្រងថវិកាប្រចាំខែរបស់អ្នក។ MyTPU.org/BudgetBilling
- ធនធានទូទាត់ប្រាក់តាមអនឡាញផ្តល់ជូនជម្រើសថ្មីៗជាច្រើន។ MyTPU.org/MyAccount
- ការអភិរក្សថាមពល និងទឹកអាចកាត់បន្ថយការចំណាយរបស់អ្នកទាបជាង និងល្អសម្រាប់បរិស្ថាន។ MyTPU.org/Rebates
- ជំនួយការទូទាត់ប្រាក់អាចមានប្រសិទ្ធភាពលើលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ MyTPU.org/Assistance
- ប្រាក់កម្ចីគ្មានការប្រាក់អាចគាំទ្រគម្រោងធ្វើឱ្យប្រសើរឡើងលំនៅដ្ឋានប្រកបដោយប្រសិទ្ធភាពយ៉ាងខ្លាំងរបស់អ្នក។ MyTPU.org/ZerolInterest
- ប្រាក់កម្ចីអភិរក្សលូទឹកស្អុយអាចជួយក្នុងការជួសជុលប្រព័ន្ធលូទឹកស្អុយឯកជន។ CityofTacoma.org/SideSewer

របៀបដែលលោកអ្នកអាចចូលរួមបាន

- អានសំណើថវិការបស់យើងតាមអនឡាញ។
- ចូលរួមកិច្ចប្រជុំសាធារណៈ និងព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់យើង។
- ដាក់ជូនពិនិត្យសំណួរ និងមតិយោបល់របស់អ្នកតាមសំណុំបែបបទអនឡាញរបស់យើង។
- ជាវសំបុត្រព័ត៌មានតាមអ៊ីម៉ែលរបស់យើង។

